

មេធាវីប្រចាំសង្កាត់នៃខោណាធីអាឡាមីដា និងសង្កាត់សាលារៀនអូកឡិនដ៍

សេចក្តីជូនដំណឹងដល់មាតាបិតាអោយមានការប្រុងប្រយ័ត្ន

ការិយាល័យ FBI (ការិយាល័យស៊ើបអង្កេតសហព័ន្ធ) បានតំបន់ឆកសមុទ្រ

ថាជាតំបន់ដែលមានការជួញដូរផ្លូវភេទកុមារខុសច្បាប់យ៉ាងខ្លាំងក្លា។

សូមជួយការពារកុមារអូកឡិនដ៍ អោយរួចពីការធ្វើអាជីវកម្មផ្លូវភេទ។

សូមមេត្តានិយាយប្រាប់ហេតុការណ៍ទាំងនេះអោយកូនលោកអ្នកបានយល់ដឹងច្បាស់

- មេបនស្រីពេស្យា និងអ្នកធ្វើអាជីវកម្មលើមនុស្ស គឺកំពុងស្វែងរកកុមារ និងក្មេងជំទង់ៗ នៅតាមទីសាលារៀន ទីប្រជុំហាងលក់ទំនិញ ទីកន្លែងចតរថយន្ត លើរថយន្តក្រុង/រទេះភ្លើងក្រោមដី តាមមណ្ឌលចិញ្ចឹមកូនចិញ្ចឹម និងនៅតាមបណ្តាញសង្គម (បណ្តាញសង្គមហ្វេសប៊ុក, ប្រូក្រាមជជែក Snapchat, ប្រូក្រាមរូបថត Instagram ។ល។)។
- មេបនស្រីពេស្យា តែងតែស្វែងរកកុមារ ដែលមានវ័យយ៉ាងតិចបំផុត 12 ឆ្នាំ។
- ក្នុងរយៈពេល 48 ម៉ោង ដែលក្មេងបានរត់ចោលផ្ទះនោះ ពួកគេអាចត្រូវបានជួបទាក់យកដោយមេបនស្រីពេស្យា។
- មេបនស្រីពេស្យារកសមាជិកផ្ទះរបស់ពួកគេ តាមការផ្តល់អោយទិញម្ហូប អំណោយ សេចក្តីស្រឡាញ់ និងសេចក្តីថ្នាក់ថ្នួរ និងការពារទុកជាធ្លាក់។ ការនេះអាចមានលក្ខណៈ ដូចជា ការទាក់ទងណាត់ជួបគ្នាដើរលេង និង/ឬ ការផ្តល់អោយក្រណាត់ និងសម្លៀកបំពាក់ថ្មីៗ, ការដុះខាត់សំអាតក្រចកដៃជើង, ទូរស័ព្ទដៃ និងសាកស្បែក។
- កុមារ 6 នាក់ ក្នុងចំណោមកុមារ 10 នាក់ ដែលត្រូវបានគេបង្ខំអោយបំរើផ្លូវភេទនោះ បាននិយាយប្រាប់ថាពួកគេគ្រាន់តែចង់បានទឹកកន្លែងស្នាក់នៅប៉ុណ្ណោះ។
- កូនស្រីតូចៗជាច្រើននាក់ ត្រូវបានធ្វើអោយមានផ្ទៃពោះ ដោយមេបនស្រីពេស្យារបស់ពួកគេ។
- ក្មេងស្រីទាំងនោះណាដែលព្យាយាមលួចរត់ចេញពីមេបនស្រីពេស្យា គឺត្រូវបានគំរាមកំហែង វាយធ្វើបាប ឬសម្លាប់ចោល។

សូមបង្រៀនកូនតូចៗ និងកូនជំទង់ៗរបស់លោកអ្នក

- សូមកុំដើរតាមផ្លូវតែម្នាក់ឯង ជាពិសេសនៅពេលអង្គុយក្នុងរថយន្ត។ ត្រូវធ្វើដំណើរជាមួយមិត្តភក្តិក្រ ដែលអាចទុកចិត្តបានជានិច្ច។
- កុំឡើងឡានធម្មតា បួរថយន្តដឹកទំនិញ នៃមនុស្សចម្លែកៗ ឬមនុស្សដែលស្គាល់គ្នាបន្តិចបន្តួច ដែលផ្តល់អោយរបស់របរ គ្រឿងញៀនសុវា ឬដែលណាត់ជួបគ្នាដើរលេងអោយសោះ។ រាយការណ៍ប្រាប់ថ្ងៃ ពេលវេលា និងពិពណ៌នាអំពីភីនភាគនៃមនុស្ស និងរថយន្ត ដល់អ្នកយាមសន្តិសុខសាលារៀន ឬចាងហ្វាងសាលារៀនភ្លាមៗ។
- សុំអោយគេជួយ បើសិនជាមានបញ្ហានៅផ្ទះ ឬនៅសាលារៀន។ និយាយជាមួយមាតាបិតា ឬសមាជិកគ្រួសារ, ខុសសិល្បីសាលារៀន, គ្រូបង្រៀន, អ្នកណែនាំ ឬមិត្តភក្តិដែលអាចទុកចិត្តបាន។

របៀបរកអោយគេជួយកូនលោកអ្នក ឬកូនក្មេងដទៃទៀតៗ

- ទូរស័ព្ទទៅកាន់លេខ **911** នៅពេលមានគ្រោះថ្នាក់មកដល់ភ្លាមៗ; ហើយទាក់ទងផងដែរ ទៅចាងហ្វាងសាលារៀន, អ្នកគ្រូពេទ្យប្រចាំសាលារៀន, ខុសសិល្បី (អ្នកផ្តល់ឱវាទ) ឬប៉ូលីស ឬសន្តិសុខសាលា នៃសង្កាត់សាលារៀនអូកឡិនដ៍ របស់កូនលោកអ្នកជាបន្ទាន់។
- ផ្នែកបំរើសេវាក្នុងពេលមានវិបត្តិ តាមរយៈទូរស័ព្ទលេខ **800-309-2131** នៅពេលមានបញ្ហាគ្រួសារ និងក្មេងជំទង់។
- ខ្សែទូរស័ព្ទជួយក្នុងពេលមានវិបត្តិ **BAWAR** លេខ **510-845-7273** ចំពោះកុមារណាដែលត្រូវបានគេយកទៅធ្វើអាជីវកម្មផ្លូវភេទ។
- មណ្ឌលធនធានជួញដូរផ្លូវភេទកុមារ តាមរយៈទូរស័ព្ទលេខ **888-373-7888** ឬវាយអត្ថបទទៅ **BeFree (233-733)** ដើម្បីរាយការណ៍ប្រាប់អំពីការជួញដូរផ្លូវភេទកុមារ។

ដើម្បីទទួលដំណឹងថែមទៀត អំពីការជួញដូរផ្លូវភេទកុមារ ក្នុងអូកឡិនដ៍ :

- សូមចុះចេញពីក្នុងគេហទំព័រអ្នកឃ្នាំមើលការធ្វើអាជីវកម្ម និងជួញដូរមនុស្ស (H.E.A.T.) នៃមេធាវីប្រចាំខោណាធីអាឡាមីដា នៅ **HEAT-Watch.org**។